

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 012)

វិធយបិដក បរិវារ បមកាត ១២

មហាវិភង្គ សោឡសមហារៈ ភិក្ខុជីវិកង្គ សោឡសមហារៈ
សមុដ្ឋានសីលសង្ខេប កាតិបុត្តាវារៈ និង វិសតិវារៈ (ព.ស. ២៥០៤)

មាតិកា		លេខទំព័រ
ក្នុងមហាវិភង្គ មានវារៈ ១៦		១
បណាវិភង្គ: ១៦	បឋមបារាជិក	៣
	នាមរបស់ព្រះថេរៈ ទាំងឡាយ	៧
	ទុតិយបារាជិក	៩
	បារាជិកទី ៤ និង ឧទ្ទានគាថា	១១
មហាវិភង្គ មហាវារៈ ១៦		១៣
សង្ឃាទិសេសទី ១		
បណាវិភង្គ: ១៦	សង្ឃាទិសេសទី ៣-៤	១៧
	សង្ឃាទិសេសទី ៦-៧	១៩
	សង្ឃាទិសេសទី ១០-១១	២១
	ឧទ្ទានគាថា	២៣
មហាវិភង្គ មហាវារៈ ១៦		២៥
អនិយត ទី ១		
	អនិយត ទី ២	២៩
មហាវិភង្គ មហាវារៈ ១៦ និស្សត្តិយកណ្ណ កបិនវគ្គ		៣១
និស្សត្តិយកណ្ណ	កោសិយវគ្គ	៣៧
	បត្តវគ្គ	៤៣
មហាវិភង្គ មហាវារៈ ១៦ បាចិត្តិយកណ្ណ មុសាវាទវគ្គ		៤៩
បាចិត្តិយកណ្ណ	មុសាវាទវគ្គ និង ឧទ្ទានគាថា	៥៣

	(ភូតតាមវគ្គ)	៥៥
	ឧវាទវគ្គ	៥៧
	ភោជនវគ្គ	៦៥
	អចេលកវគ្គ	៧១
	អចេលកវគ្គ ឧទ្ទានតាថា	៧៥
	សុរាមេរយវគ្គ	៧៧
	សប្បាណកវគ្គ	៨១
	សប្បាណកវគ្គ ឧទ្ទានតាថា	៨៥
	សហធម្មិកវគ្គ	៨៧
បាចិក្ខិយកណ្ណ	(វាតវគ្គ)	៧៧
	ឧទ្ទានតាថា	៧៧
មហាវិកង្គ មហាវារៈ ១៦ បាដិទេសនិយកណ្ណ		៧៧
មហាវិកង្គ មហាវារៈ ១៦ សេខិយកណ្ណ បរិមណ្ឌលវគ្គ		១០១
សេខិយកណ្ណ	(ឧដ្ឋគ្យិកវគ្គ)	១០៥
	ខម្ពកតវគ្គ	១០៧
	បិណ្ណបាតវគ្គ	១១១
	(វាតឡេវគ្គ)	១១៣
	សុរុសុវគ្គ (ព្រង្រូកៗ)	១១៥
	បាទុកាវគ្គ	១១៧
	ឧទ្ទានតាថា	១២៥
មហាវិកង្គ មហាវារៈ ១៦ បារាជិក ៤		១២៧
មហាវិកង្គ មហាវារៈ ១៦ សង្ឃាទិសេស១៣		១២៧
មហាវិកង្គ មហាវារៈ ១៦ និស្សត្តិយកណ្ណ កបិនវគ្គ		១៣១
និស្សត្តិយកណ្ណ	កោសិយវគ្គ	១៣៥
	បត្តវគ្គ	១៣៧

មហាវិភង្គ មហាវារៈ ១៦ បាចិត្តិយកណ្ណ មុសាវាទវគ្គ		១៣៩
បាចិត្តិយកណ្ណ	(ភូតតាមវគ្គ)	១៤១
	ឧវាទវគ្គ	១៤៥
	ភោជនវគ្គ	១៤៧
	អចេលវគ្គ	១៤៩
	សុរាមេរយវគ្គ	១៥១
	សប្បាណកវគ្គ	១៥៣
	សហធម្មិកវគ្គ	១៥៥
	(វាតវគ្គ)	១៥៩
មហាវិភង្គ មហាវារៈ ១៦ បាដិទេសនីយកណ្ណ		១៦១
មហាវិភង្គ មហាវារៈ ១៦ និស្សត្តិយកណ្ណ		១៦៣
វគ្គទី១		
និស្សត្តិយកណ្ណ	វគ្គទី២	១៦៥
	វគ្គទី៤	១៦៧
	វគ្គទី៥	១៦៩
	វគ្គទី ៧	១៧១
មហាវិភង្គ មហាវារៈ ១៦ សង្គហិតាវារៈ និងសមុដ្ឋានវារៈ		១៧៥
មហាវារៈ ១៦	សមថវារៈ	១៧៧
	សមុច្ចយវារៈ	១៧៩
	កត្តប្បញ្ញត្តិវារៈ	១៨១
	កតាបត្តិវារៈ	១៩៥
	កតាបត្តិវារៈវិបត្តិវារៈ	២០១
	សមុដ្ឋានវារៈ	២០៣
	សមុច្ចយវារៈ	២០៥
ភិក្ខុនីវិភង្គ មហាវារៈ ១៦		២០៨

មហាវារៈ ១៦ បារាជិក ៨		២០៩
កិច្ចនីវិក្ខ័យ មហាវារៈ ១៦ សង្ឃានិសេស ១០		២១៥
កិច្ចនីវិក្ខ័យ មហាវារៈ ១៦ និស្សត្តិយបាចិត្តិយៈ ១២		២២៣
កិច្ចនីវិក្ខ័យ មហាវារៈ ១៦ បាចិត្តិយៈ លសុណវគ្គ		២៣០
ធាតុត្តិយៈ	វត្តន្ធការវគ្គ	២៣៥
	វត្តន្ធការវគ្គ និង នហានវគ្គ	២៣៩
	តុវដ្តវគ្គ	២៤៥
	ចិត្តាគារវគ្គ	២៤៩
	អាវាមវគ្គ	២៥៣
	គព្ពិនិវគ្គ	២៥៧
	កុមារិកូតវគ្គ	២៦៣
	ឆត្តបាហនវគ្គ	២៦៩
	ឧទ្ទានគាថា	២៧៥
កិច្ចនីវិក្ខ័យ មហាវារៈ ១៦ បាដិទេសនីយៈ ៨		២៧៩
មហាវារៈ ១៦	ឧទ្ទានគាថា	២៨១
	កិច្ចនីវិក្ខ័យ មហាវារៈ ១៦ បារាជិក	២៨៣
	កិច្ចនីវិក្ខ័យ មហាវារៈ ១៦ សង្ឃានិសេស	២៨៥
	កិច្ចនីវិក្ខ័យ មហាវារៈ ១៦ និស្សត្តិយបាចិត្តិយៈ	២៨៧
	កិច្ចនីវិក្ខ័យ មហាវារៈ ១៦ បាចិត្តិយៈ លសុណវគ្គ	២៩១
ធាតុត្តិយៈ	វត្តន្ធការវគ្គ	២៩៣
	នហានវគ្គ	២៩៥
	តុវដ្តវគ្គ	២៩៧
	ចិត្តាគារវគ្គ	២៩៩
	អាវាមវគ្គ	៣០១
	គព្ពិនិវគ្គ	៣០៣

	កុមារវិក្ខតវគ្គ	៣០៥
	ឆត្តបាហនវគ្គ	៣០៧
ភិក្ខុនីវិក្ខង្គ មហាវារៈ ១៦ បាដិទេសនីយៈ ៨		៣១០
មហាវារៈ ១៦	សង្កហវារៈ	៣១៣
	សមុដ្ឋានវារៈ និងអធិករណវារៈ	៣១៥
	សមុច្ចយវារៈ	៣១៧
	បារាជិក	៣២១
	កត្ត បញ្ញត្តិវារៈ	៣២៣
	កត្ត បញ្ញត្តិវារៈ	៣២៧
	អតិអាបត្តិវារៈ បារាជិក	៣៣០
សង្ឃាទិសេស		៣៣២
	វិបត្តិវារៈ	៣៣៦
	សង្កហវារៈ	៣៣៧
	សមុដ្ឋានវារៈ	៣៣៨
	អធិករណវារៈ និង សមថវារៈ	៣៣៩
ភិក្ខុនីវិក្ខង្គ មហាវារៈ ១៦ សមុច្ចយវារៈ		៣៤០
	សមុដ្ឋានសីសសង្ខេប	៣៤៤
	សមុដ្ឋានសីសសង្ខេប សមុដ្ឋានកថា	៣៤៥
	បឋមបារាជិក សមុដ្ឋាន	៣៤៧
	ទុតិយបារាជិក សមុដ្ឋាន	៣៤៨
	សញ្ញាវិគ្គសមុដ្ឋាន	៣៥១
	សមនុភាសន សមុដ្ឋាន	៣៥៣
	កបិន សមុដ្ឋាន	៣៥៤
	ឯឡុកលោមសមុដ្ឋាន	៣៥៥
	បទសោធម្ម សមុដ្ឋាន	៣៥៧

	អន្តរសម្ព័ន្ធ	៣៥៨
	ថេយ្យសត្តសម្ព័ន្ធ និង ធម្មទេសនា សម្ព័ន្ធ	៣៥៩
	ភូតាវោចន សម្ព័ន្ធ	៣៦០
	បោរិវុដ្ឋាបនសម្ព័ន្ធ និង អនុញ្ញាតសម្ព័ន្ធ	៣៦១
	កតិបុច្ឆារៈ	៣៦៣
	តតិបុច្ឆារៈ អាបត្តិ ៧ វិនិតវត្ថុ ៧	៣៦៥
	សេចក្តីមិនគោរព ៦យ៉ាង សេចក្តីគោរព ៦យ៉ាង និង វិនិតវត្ថុ ៦យ៉ាង	៣៦៦
	វិបត្តិ៤ សម្ព័ន្ធនៃអាបត្តិ ៦ មូលនៃវិវាទ ៦	៣៦៧
	មូលនៃអនុវាទ ៦ យ៉ាង	៣៧០
កតិបុច្ឆាវារៈ	សារាណីយធម្ម ៦យ៉ាង	៣៧៣
	ភេទកវត្ត ១៨ យ៉ាង	៣៧៦
	អធិករណៈ ៤ និង សមថៈ ៧	៣៧៧
	ឧទ្ធាននៃ កតិបុច្ឆារៈ	៣៧៨
	វិសតិវារៈ	៣៧៩
វិសតិវារៈ	វារៈ នៃអាបត្តិ សម្ព័ន្ធ ៦ យ៉ាង	៣៨០
	សម្ព័ន្ធនៃអាបត្តិ៦ យ៉ាង កតាបត្តិ វារៈ	៣៨២
	អាបត្តិសម្ព័ន្ធគាថា	៣៩២
	វិបត្តិបច្ច័យវារៈ	៣៩៦
	អធិករណប្បច្ច័យវារៈ	៤០១
	ឧទ្ធាននៃអនុរូបេយ្យាល	៤០៧
	បរិយាយវារៈ	
	សាធារណវារៈ	៤១៣
	(តព្ពាគីយ) វារៈ	៤១៥
	វារៈនៃសមថៈ ដែលទូទៅដល់សមថៈ	៤១៦

	វារៈនៃសម័យ: ដែលមានចំណែកត្រូវគ្នានឹង សម័យ:	
	វារៈនៃសម័យ: ដែលហៅថា សម្មាសិទ្ធិ	៤២០
	វិន័យវារៈ:	៤២២
	កុសលវារៈ:	៤២៣
	ចត្តបេយ្យាល យត្តវារៈ:	៤២៥
	សមយវារៈ:	៤៣១
	សំសង្កវារៈ:	៤៣៣
	សម្មន្តិវារៈ:	៤៣៤
	វារៈនៃសអធិករណ៍ ដែលរម្ងាប់ និងមិនរម្ងាប់	៤៣៧
	សមថាធិករណវារៈ:	៤៤៣
	សម្មដ្ឋាបេតិវារៈ:	៤៤៩
	សមថភេទ	៤៥៣
	ឧទ្ធាននៃ វិសតិវារៈ:	៤៥៦